



គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌ នៅកម្ពុជា

Committee for Free and Fair Elections in Cambodia

ខុមហ្វ្រែល COMFREL

ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១២

សេចក្តីប្រកាសព័ត៌មាន

ស្តីពី

លទ្ធផលសិក្ខាសាលាសម្លេងម្ចាស់ឆ្នោតនៅឃុំព្រះវិហារ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង

ដោយមានការគាំទ្រពី គណៈកម្មាធិការខុមហ្វ្រែល សហការជាមួយនិង សមាគមអាដហុក បានរៀបចំសិក្ខាសាលាសម្លេងម្ចាស់ឆ្នោតមួយស្តីពីការកំណត់តម្រូវការជាអាទិភាពក្នុងឃុំ-សង្កាត់ដាច់ស្រយាល ដែលធ្វើឡើងនៅឃុំព្រះវិហារ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១២។ មានអ្នកមានសិទ្ធិបោះឆ្នោតប្រមាណ ៥៧នាក់ (៤៩%ជាស្ត្រី) ពីគ្រប់ភូមិក្នុងឃុំ ដែលរួមមាន តំណាងសហគមន៍តំណាងគណបក្សនយោបាយប្រចាំឃុំ សមាជិកក្រុមប្រឹក្សាឃុំ អាជ្ញាធរភូមិ អង្គការមូលដ្ឋាន និងប្រជាពលរដ្ឋនៅក្នុងឃុំបានចូលរួមពិភាក្សានៅក្នុងសិក្ខាសាលានេះ។

ប្រជាពលរដ្ឋដែលចូលរួមសិក្ខាសាលាស្ទើរតែ ១០០% បានបោះឆ្នោតគាំទ្រតម្រូវការជាអាទិភាពទាំង៥នៅក្នុងឃុំ ដែលស្នើឱ្យក្រុមប្រឹក្សាឃុំបច្ចុប្បន្នយកចិត្តទុកដាក់ដោះស្រាយ និង/ឬ គណបក្សនយោបាយទទួលយកដើម្បីដាក់បញ្ចូលទៅក្នុង កម្មវិធីនយោបាយរបស់ខ្លួនក្នុងការបោះឆ្នោតឃុំ-សង្កាត់ខាងមុខ។

តម្រូវការជាអាទិភាពទាំង៥ ក្នុងឃុំព្រះវិហារ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង

១. ការសាងសង់ផ្លូវថ្នល់

- សុំផ្លូវ១ខ្សែក្រាលគ្រួសក្រហម មានប្រវែង៧០០០ម៉ែត្រ ទទឹង៧ម៉ែត្រ ដែលផ្លូវនេះមានព្រំប្រទល់ជាប់នឹងភូមិចំនួន៥ គឺពីក្បាលភូមិលើ ភូមិកណ្តាល ភូមិក្រោម ភូមិអន្លង់ស្វាយ ដល់ចុងភូមិក្រឡាពាស និងមានដាក់លូ៥កន្លែង ដែលលូនីមួយៗមានមុខកាត់១ម៉ែត្រ គុណនឹង១ម៉ែត្រ ចំនួន៧កង់។ និងសុំធ្វើផ្លូវលំចូលភូមិក្រាលគ្រួសក្រហមចំនួន៥ខ្សែ ដែលខ្សែនីមួយៗមានដាក់លូចំនួន៣កន្លែង ហើយ១កន្លែងៗដាក់លូ៧កង់ ដោយលូនីមួយៗមានមុខកាត់១ម៉ែត្រ គុណនឹង១ម៉ែត្រ គឺខ្សែទី១ពីភូមិអន្លង់ស្វាយ មានប្រវែង៤៩០ម៉ែត្រ ទទឹង៧ម៉ែត្រ ខ្សែទី២ពីភូមិលើមានប្រវែង៤៩០ម៉ែត្រ ទទឹង៧ម៉ែត្រ ខ្សែទី៣ពីភូមិកណ្តាលមានប្រវែង៤៩០ម៉ែត្រ ទទឹង៧ម៉ែត្រ ខ្សែទី៤ពីភូមិក្រោមមានប្រវែង៤៩០ម៉ែត្រ ទទឹង៧ម៉ែត្រ ខ្សែទី៥ពីភូមិក្រឡាពាសមានប្រវែង៤៩០ម៉ែត្រ ទទឹង៧ម៉ែត្រ។ សូមចាប់ផ្តើមសាងសង់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១២ និងបញ្ចប់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០១៣។
- សុំសាងសង់ផ្លូវលំ៣ខ្សែក្រាលគ្រួសក្រហម ដែលផ្លូវលំនេះមានបណ្តោយជាប់ភូមិកោះ ខ្សែទី១ពីភូមិកោះឈើទាលតូចមានប្រវែង៤០០០ម៉ែត្រ ទទឹង៥ម៉ែត្រ ដាក់លូ៤កន្លែង ដោយ១កន្លែងៗប្រើលូមានមុខ

Vision : A democratic society that democratization in particular democratic elections are promoted and qualified to bring benefits to people.

ទីស្នាក់ការកណ្តាល ៖ ផ្ទះលេខ ១៣៨ ផ្លូវ ១២២ សង្កាត់ ទឹកល្អក់ ១ ខណ្ឌ ទួលគោក រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

Central Office : #138, Street. 122, TeukLaak I, TuolKork, Phnom Penh, CAMBODIA.

P.O. Box1145, Phone : (855) 23 884 150 Fax: (855) 23 885 745 E-mail : comfrel@online.com.kh Website: www.comfrel.org

កាត់០,៨ម៉ែត្រ គុណនឹង១ម៉ែត្រ ចំនួន៦កង។ **ខ្សែទី២**ពីភូមិកោះឈើទាលធំ មានប្រវែង៥០០០ម៉ែត្រ ទទឹង៥ម៉ែត្រ ដាក់លូ៥កន្លែង ដោយ១កន្លែងៗប្រើលូមានមុខកាត់០,៨ម៉ែត្រ គុណនឹង១ម៉ែត្រចំនួន៦កង ។ **ខ្សែទី៣**ពីភូមិកោះលូ មានប្រវែង៣០០០ម៉ែត្រ ទទឹង៥ម៉ែត្រ ដាក់លូ៤កន្លែង ដោយ១កន្លែងៗប្រើលូ មានមុខកាត់០,៨ម៉ែត្រ គុណនឹង១ម៉ែត្រ ចំនួន៦កង។ សូមចាប់ផ្តើមសាងសង់ដើមឆ្នាំ២០១៣ និងបញ្ចប់ ឆ្នាំ២០១៤។

២. ការសាងសង់ស្ពាន

- សុំសាងសង់ស្ពាន១ខ្សែធ្វើអំពីឈើ ក្បាលស្ពានចាក់បេតុង មានបណ្តោយ៥៧ម៉ែត្រ ទទឹង៤ម៉ែត្រ នៅ ភូមិក្រឡាពាស។ សូមចាប់ផ្តើមពីឆ្នាំ២០១២ និងបញ្ចប់ឆ្នាំ២០១៣។

៣. ការធ្វើបង្គន់អនាម័យ

- សុំធ្វើបង្គន់អនាម័យចំនួន៥៩៣បង្គន់ ដោយបង្គន់អនាម័យនីមួយៗមានទំហំ១,២០ម៉ែត្រ គុណនឹង១,២០ ម៉ែត្រ ដំបូលប្រក់ស៊ីម៉ង់ សំរាប់**ភូមិទាំង៨**គឺ៖ ភូមិឈើទាលចំនួន៧៥បង្គន់ ភូមិលើចំនួន៧៥បង្គន់ ភូមិ ក្រោមចំនួន៧៥បង្គន់ ភូមិក្រឡាពាសចំនួន៧៥បង្គន់ ភូមិកណ្តាលចំនួន៧៥បង្គន់ ភូមិកោះឈើទាលធំ ចំនួន៥បង្គន់ ភូមិកោះឈើទាលតូចចំនួន៥៥បង្គន់ និងភូមិកោះលូចំនួន៥៥បង្គន់។ សូមចាប់ផ្តើមចុងឆ្នាំ ២០១២ និងបញ្ចប់ចុងឆ្នាំ២០១៣។

៤. ការសាងសង់សាលាមត្តេយ្យ

- សុំសាលាមត្តេយ្យសហគមន៍ចំនួន៨ខ្នង ដោយ១ខ្នងៗមាន១បន្ទប់ មានបណ្តោយ៦ម៉ែត្រ ទទឹង៥ម៉ែត្រ ជញ្ជាំងក្តារ ដំបូលប្រក់ស៊ីប្រូស៊ីម៉ង់ និងមានសំភារៈដូចជាគ្រឿងខ្សែចំនួន៨ តុគ្រូដ កៅអីគ្រូដ តុសម្រាប់ សិស្សសរុបចំនួន១៩២តុ និងអ្នកគ្រូចំនួន៨នាក់ សម្រាប់សាលាមត្តេយ្យទាំង៨ខ្នងនេះនៅ**ភូមិទាំង៨**គឺ ភូមិឈើទាល ភូមិលើ ភូមិកណ្តាល ភូមិក្រោម ភូមិក្រឡាពាស ភូមិកោះឈើទាលតូច ភូមិកោះ ឈើទាលធំ និងភូមិកោះលូ។ សូមចាប់ផ្តើមចុងឆ្នាំ២០១២ និងបញ្ចប់ចុងឆ្នាំ២០១៤។

៥. ការជីកអណ្តូងលូ

- សុំអណ្តូងលូចំនួន៤០អណ្តូង ដែលក្នុង១ភូមិៗអណ្តូងចំនួន៥ សម្រាប់**ភូមិទាំង៨**គឺ ភូមិឈើទាល ភូមិលើ ភូមិកណ្តាល ភូមិក្រោម ភូមិក្រឡាពាស ភូមិកោះឈើទាលធំ ភូមិកោះឈើទាលតូច និងភូមិកោះលូ ហើយអណ្តូងនីមួយៗមានជម្រៅ១៥ម៉ែត្រ ប្រើលូមានមុខកាត់១,៥ម៉ែត្រ ចំនួន៣០លូ ។ សូមចាប់ផ្តើម សាងសង់ចុងឆ្នាំ២០១២ និងបញ្ចប់ចុងឆ្នាំ២០១៣។

មុនពេលបញ្ចប់សិក្ខាសាលាមានកម្មវិធីប្រគល់របាយការណ៍ពីតម្រូវការជាអាទិភាពដល់អ្នកដឹកនាំ គណបក្សនយោបាយប្រចាំឃុំ និងក្រុមប្រឹក្សាឃុំ។

លោក **ភីវ ឃៀងឈុន** តំណាងគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមប្រឹក្សាយុវ បានលើកឡើងថា “ការលើកឡើងនេះគឺមានភាពត្រឹមត្រូវហើយយុវមានកង្វះខាតលើចំណុចទាំង៥ តែចាំបាច់ត្រូវតែធ្វើផែនការសមាហរណកម្មថ្នាក់ស្រុកនៅពេលខាងមុខនេះ។ លោកបានប្តេជ្ញាចិត្តថានៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១២ ខាងមុខនេះប្រសិនបើគណបក្សប្រជាជនទទួលបានសំលេងគ្រាំទ្រឈ្មោះបោះឆ្នោត គណបក្សប្រជាជនកម្ពុជានឹងអនុវត្តនូវចំណុចទាំង៥នោះជាជំហានៗ ដើម្បីដោះស្រាយសំណូមពររបស់ប្រជាពលរដ្ឋ”។

លោក **ហ៊ិន ហ៊ាត់** តំណាងគណបក្សសមរង្ស៊ី និងជាជំទប់ទី២ បានលើកឡើងថា “សូមអរគុណដល់អង្គការខុមហ្វ្រែលដែលបានបង្កើតកម្មវិធីសិក្ខាសាលាសម្លេងម្ចាស់ឆ្នោត ធ្វើឱ្យសិក្ខាកាម ក៏ដូចជាប្រជាពលរដ្ឋក្នុងមូលដ្ឋាន បានយល់ដឹងអំពីសិទ្ធិ និងតួនាទី និងកាតព្វកិច្ចរបស់ពួកគាត់ ហើយប្រជាពលរដ្ឋបានបញ្ចេញមតិ និងបានផ្តល់យោបល់ដើម្បីរកតម្រូវការអាទិភាព ក្នុងការអភិវឌ្ឍន៍ក្នុងមូលដ្ឋាន”។

សិក្ខាសាលានេះមានគោលបំណងឱ្យម្ចាស់ឆ្នោតនៅតំបន់ដាច់ស្រយាលទទួលបាន៖

- ១. ការយល់ដឹងអំពីសិទ្ធិតួនាទី និងកាតព្វកិច្ចរបស់ម្ចាស់ឆ្នោតក្នុងការស្វែងយល់ពីតម្រូវការអាទិភាពក្នុងការអភិវឌ្ឍន៍មូលដ្ឋាន។
- ២. ផ្តល់ឱកាសឱ្យម្ចាស់ឆ្នោតចូលរួម ជជែកពិភាក្សា ដើម្បីកំណត់តម្រូវការអាទិភាពក្នុងឃុំ-សង្កាត់របស់ខ្លួន។
- ៣. តម្រូវការអាទិភាពក្នុងឃុំ-សង្កាត់ ដាច់ស្រយាលនឹងត្រូវបានចងក្រងជារាយការណ៍ដែលអាចឱ្យសិក្ខាកាមងាយចងចាំដើម្បីចូលរួមតាមដានជម្រុញការអនុវត្តរបស់ក្រុមប្រឹក្សាយុវ-សង្កាត់ និងការដាក់បញ្ចូលតម្រូវការក្នុងកម្មវិធីនយោបាយរបស់គណបក្សសម្រាប់ការបោះឆ្នោតឃុំ-សង្កាត់ឆ្នាំ ២០១២។

សិក្ខាសាលានេះក៏បានទទួលការឧបត្ថម្ភមូលនិធិពីសហភាពអឺរ៉ុប (EU), OXFAM NOVIB, NPA និង Forum Syd

សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនង៖

១-លោក **ឃួង ឃៀត** (មន្ត្រីផ្នែកបណ្តាញ និងវេទិកា)

ទូរស័ព្ទលេខ ៖ ០១២ ៤៧១ ៣២៦

២-អ្នកស្រី **ហេង សុគន្ធា** (ជំនួយការផ្នែកបណ្តាញ និងវេទិកា)

ទូរស័ព្ទលេខ ៖ ០៨៩ ៨១៨ ១៧៦

¹ No. 089